



ធនាគារ អេស៊ីលីដា ភីអិលស៊ី

ACLEDA Bank Plc.

ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត



សម្រាប់ព័ត៌មានបន្ថែម សូមស្កេនទីនេះ
For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត
សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង
For ACLEDA Bank services requirements or more information,
please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh

ធនាគារ អេស៊ីលីដា មានទទួលបម្រើសេវាកម្មបន្ថែម នៅព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:30នាទីព្រឹក រហូតដល់
ម៉ោង 11:30ថ្ងៃត្រង់ ដូចជា: វេសស្ទីនយូញៀន, ផ្ទេរប្រាក់ក្នុងស្រុក, ទិញមូលប្បទានបត្រទេសចរណ៍,
ទិញមូលប្បទានបត្របរទេស, ប្តូរប្រាក់, បញ្ជូនទឹកប្រាក់ទូរស័ព្ទ, ទទួលប្រាក់បញ្ញើ, បង់ថ្លៃវិក្កយបត្រ
ទឹក ភ្លើង និងវិក្កយបត្រក្រុមហ៊ុននានា ។

ACLEDA Bank's services which are Western Union Money Transfer, Local Funds Transfer, Traveller's
Cheque Purchasing, Foreign Cheque Purchasing, Foreign Exchange, Mobile phone top up, Cash Deposit,
Bill Payment, are extra service on Saturday morning from 7:30 AM to 11:30 AM.

នាយកដ្ឋានទីផ្សារ (ចោះពុម្ពផ្សាយ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០)

Marketing Division (Published: 21 May 2020)

តំណទាន អាជីវកម្ម ខ្នាតតូច

Small-Sized Enterprise Loan



ឥណទានអាជីវកម្មខ្នាតតូច

ដើម្បីបង្កើនប្រាក់ចំណូលឱ្យបានកាន់តែច្រើន លោកអ្នកចាំបាច់ត្រូវពង្រីកមុខជំនួញរបស់លោកអ្នកសិន គឺបង្កើនដើមទុនដើម្បីរកចំណូលបន្ថែម ។ មុខជំនួញរបស់លោកអ្នកមិនត្រឹមតែត្រូវការប្រាក់កម្រៃ ទៀងទាត់ប៉ុណ្ណោះទេ ថែមទាំងត្រូវការប្រាក់ចំណេញ ដែលមានលំនឹងរយៈពេលយូរអង្វែង និងសម្រាប់ការរីកចម្រើនទៀតផង ។

តម្លៃទាញយក

- សមាជិកក្រុម ពី ២នាក់ ទៅ ១០នាក់
- រយៈពេលខ្ចីអតិបរមា ៣៦ខែ
- ទំហំឥណទាន រហូតដល់ ១០.០០០.០០០រៀល ឬ ១០០.០០០បាត សម្រាប់សមាជិកម្នាក់ៗ
- អត្រាការប្រាក់ ចាប់ពី ១៤% ដល់ ១៨% ក្នុងមួយឆ្នាំ

តម្លៃទាញយក

- ប្រាក់រៀល
 - រយៈពេលខ្ចីអតិបរមា ៧២ខែ
 - ទំហំឥណទាន រហូតដល់ ២០០.០០០.០០០ រៀល
 - អត្រាការប្រាក់ ចាប់ពី ៨,៣% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់ដុល្លារអាមេរិក
 - រយៈពេលខ្ចីអតិបរមា ៧២ខែ
 - ទំហំឥណទាន រហូតដល់ ៥០.០០០ ដុល្លារ
 - អត្រាការប្រាក់ ចាប់ពី ៧,៥% ដល់ ១៨% ក្នុងមួយឆ្នាំ
- ប្រាក់បាត
 - រយៈពេលខ្ចីអតិបរមា ៧២ខែ
 - ទំហំឥណទាន រហូតដល់ ២.០០០.០០០ បាត
 - អត្រាការប្រាក់ ចាប់ពី ១៣,០៦% ដល់ ១៨% ក្នុងមួយឆ្នាំ

លក្ខខណ្ឌប្រែប្រួល

- ជានីតិជន (មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ)
- មានទីលំនៅអចិន្ត្រៃយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ច្បាស់លាស់
- មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឯកសារផ្សេងទៀតដែលអាចជំនួសបាន
- តម្រូវឱ្យមាន ឬមិនមានទ្រព្យសម្បត្តិដាក់ធានា
- ភ្នាក់ងាររបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ ដែលអាចរកបាន ដោយឥតគិតថ្លៃ នៅធនាគារ អេស៊ីលីដា

Small-Sized Enterprise Loan

In order to increase your earning you would need to expand your business, i.e. increase your capital. Your business does not need only a stable benefit, but a sustainable profit for long live and growth. Always refer to ACLEDA Bank Plc as your partner in capital needs!

Benefits

- Organise a group of 2 to 10 people
- Loan period up to 36 months
- Loan size up to KHR10,000,000 or THB100,000 per member
- Interest rate from 14% to 18% per year

Individual Loan

- KHR
 - Loan period up to 72 months
 - Loan size up to KHR 200,000,000
 - Interest rate from 8.3% to 18% per year
- USD
 - Loan period up to 72 months
 - Loan size up to USD 50,000
 - Interest rate from 7.5% to 18% per year
- THB
 - Loan period up to 72 months
 - Loan size up to THB 2,000,000
 - Interest rate from 13.06% to 18% per year

Requirements

- Be a majority
- Have own residential address
- Have own legal business
- Have identity documents which are ID card, family book, residence book, or other documents
- Require or not require collateral
- Our staff will help you to fill in a loan application form which is available for free at ACLEDA Bank